

បន្ទប់ស្ថានការណ៍ ថ្ងៃបោះឆ្នោត ឆ្នាំ២០១៣

Situation Room on Cambodia Election Day 2013

សេចក្តីថ្លែងការណ៍ ស្តីពី

ការធានាគម្លាភាពក្នុងការស៊ើបអង្កេត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ភ្នំពេញ, ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៣

បន្ទប់ស្ថានការណ៍នៃអង្គការ សមាគមមិនមែនរដ្ឋាភិបាល មានការខកចិត្តជាខ្លាំងចំពោះជំហរ និងការសំរេចមិនច្បាស់លាស់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីធានាគម្លាភាពក្នុងការដោះស្រាយភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត ពិសេសកិច្ចស៊ើបអង្កេតដ៏ត្រឹមត្រូវមួយ។

ចំណុចដំបូងជាមូលដ្ឋាននៃការស៊ើបអង្កេត និងការស្រាវជ្រាវភាពមិនប្រក្រតីនៃការបោះឆ្នោតគឺត្រូវបើកចំហឯកសារសំខាន់ៗមួយចំនួន ក្នុងនោះរួមមាន៖

- ១. បញ្ជីបោះឆ្នោតដែលបានប្រើប្រាស់ក្នុងការិយាល័យបោះឆ្នោតនៅថ្ងៃបោះឆ្នោត
 - ២. កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់១១០២)
 - ៣. គល់បញ្ជីលិខិតបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ដោយការថតចម្លង ឬ/និង ថតរូប)។
- គ.ជ.បមិនទាន់បានអនុវត្តចំណុចដំបូងជាមូលដ្ឋាននៃការស៊ើបអង្កេត និងការស្រាវជ្រាវនៅឡើយ។

តាំងពីតំណាងអង្គការ សមាគមក្រៅរដ្ឋាភិបាលបានជួបជាមួយមន្ត្រី គ.ជ.ប នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ និងការដាក់លិខិតស្នើសុំដើម្បីថតចម្លងឯកសារទាំងនោះ គ.ជ.ប បានឆ្លើយតបពេលខ្លះថានឹងសហការណ៍ផ្តល់ឯកសារទាំងនោះ ពេលខ្លះមន្ត្រី គ.ជ.ប និយាយជាមួយអ្នកសារព័ត៌មានថា មិនអាចឱ្យចម្លងឯកសារទាំងនោះបានទេ ក្រោមហេតុផល«ការពារសិទ្ធិឯកជនរបស់បុគ្គល»។ ប៉ុន្តែមកដល់ថ្ងៃនេះ គ.ជ.ប មិនបានធ្វើការសម្រេចឱ្យដាក់ច្បាស់ថាគ.ជ.ប សហការផ្តល់ឱ្យចម្លងឯកសារទាំងនោះ ដែរឬទេ?

COMFREL, ADHOC, NICFEC, YRDP, CCIM, CCHR, CHRAC, NGO FORUM, API, CCC, CDP, CLEC, CPWP, PDP-CENTER, LICADHO, DHRAC, GAD/C, LWD, CISA, KYA, KID, DPA, KYSD, MVI, ICSO, TI/C, SILAKA, STAR KAMPUCHEA, HR VIGILANCE, VBNK, WMC, YCC, HRTE, CPN, IDEA, VSG, CCSP, KHARAM , FACT, MLOP BAITONG.

ជាការពិត គោលការណ៍របស់គ.ជ.ប ក៏បានបញ្ជាក់អំពីសារៈសំខាន់នៃតម្លាភាពហើយ ហើយបទបញ្ជា និង នីតិវិធីរបស់ គ.ជ.ប សុទ្ធតែបានចង្អុលបង្ហាញថា បើមានភាពមិនប្រក្រតី គ.ជ.ប ត្រូវបើកចំហរព័ត៌មាន និងឯកសារ នានា រួមទាំងកញ្ចប់សុវត្ថិភាព ក ឬ ខ ។ល។ និង។ល។

បន្ទប់ស្ថានការណ៍នៃអង្គការ សមាគមមិនមែនរដ្ឋាភិបាល មានការព្រួយបារម្ភអំពីស្ថានការណ៍នៃភាពចម្រូង ចម្រាស់អំពីការខុសគ្នានៃលទ្ធផលបោះឆ្នោត និងភាពមិនប្រក្រតីបោះឆ្នោតដែលធ្វើអោយមានស្ថានការណ៍ នយោបាយតានតឹង។ គ.ជ.ប គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនទាន់ឈានទៅរកភាពស្រុះ ស្រួលគ្នាអំពីការបង្កើតគណៈកម្មការចម្រុះពិសេស ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត។ ម្យ៉ាងទៀត គ.ជ.ប មិនមានយន្តការ ឬសកម្មភាពជាក់លាក់ឆ្លើយតបនឹងការទាមទារបើកកិច្ចស៊ើបអង្កេតទេ ប៉ុន្តែ គ.ជ.ប ហាក់ មានបំណងឱ្យដំណើរការដោះស្រាយទំនាស់ ឬបណ្តឹងបោះឆ្នោតទៅតាមទំលាប់ និងប្រតិទិនរបស់ខ្លួនដោយមិន បានពិចារណាអំពីទំហំនៃភាពមិនប្រក្រតី ដែលអាចប៉ះពាល់ដល់លទ្ធផលបោះឆ្នោត និងសិទ្ធិអ្នកបោះឆ្នោត។

គ.ជ.ប គួរខិតខំកែលម្អរបៀបធ្វើការឱ្យមានតម្លាភាព និងទទួលយកការចូលរួមដោយពេញលេញនៃអ្នក ជំនាញការឯករាជ្យក្នុងការអង្កេតភាពមិនប្រក្រតីទាំងនេះ ដើម្បីឆ្លើយតបកង្វល់របស់ម្ចាស់ឆ្នោតជាច្រើន និងអនុ សាសន៍របស់សហគមន៍អន្តរជាតិជាច្រើនដែលចង់ឃើញការអង្កេតមួយប្រកបដោយតម្លាភាព និងយុត្តិធម៌ត្រឹម ត្រូវ។

គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិត្រូវបន្តខិតខំរកច្រកចេញ ឬ/និងពិភាក្សាជាមួយ គ.ជ.បអំពីការបង្កើត ការកំណត់នៃទំហំការងារ និងដំណើរការនៃគណៈកម្មការអង្កេតចម្រុះនេះ។

ព័ត៌មានបន្ថែមសូមទាក់ទង៖

១. លោក ធន សារាយ	ប្រធានគណៈកម្មាធិការនាយកខុមហ្វ្រែល	០១៦ ៤៤ ០០ ៤៤
២. លោក សុក សំអឿន	ប្រធានសម្របសម្រួលនៃCHRAC	០១២ ៩០ ១១ ៩៩
៣. លោក គល់ បញ្ញា	នាយកប្រតិបត្តិអង្គការខុមហ្វ្រែល	០១២ ៩៤ ២០ ១៧
៤. លោក ហង្ស ពុទ្ធា	នាយកប្រតិបត្តិអង្គការនិកហ្វិច	០១២ ៩៥ ៩៦ ៦៦
៥. លោក យ៉េង វីរៈ	នាយកប្រតិបត្តិអង្គការCLEC	០១២ ៨០ ១២ ៣៥
៦. លោក ប៉ា ងួនទៀង	នាយកប្រតិបត្តិCCIM	០៦០ ៤០ ៩៩ ៩៩
៧. លោក សាម អ៊ុន	នាយកប្រតិបត្តិអង្គការជីវិតថ្លៃថ្នូរ	០១២ ៥៥ ១៨ ៨៦
៨. លោក យ៉ង់ គឹមអេង	អនុប្រធានCISA	០១៦ ៨២៨ ២១១
៩. លោក អ៊ូ វីរៈ	ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា	០១២ ៤០ ៤០ ៥១

COMFREL, ADHOC, NICFEC, YRDP, CCIM, CCHR, CHRAC, NGO FORUM, API, CCC, CDP, CLEC, CPWP, PDP-CENTER, LICADHO, DHRAC, GAD/C, LWD, CISA, KYA, KID, DPA, KYSD, MVI, ICSO, TI/C, SILAKA, STAR KAMPUCHEA, HR VIGILANCE, VBNK, WMC, YCC, HRTE, CPN, IDEA, VSG, CCSP, KHARAM , FACT, MLOP BAITONG.